

កម្មវិធី P-EBT & SUMMER P-EBT នៅរដ្ឋ MAINE សម្រាប់គ្រួសារ

កម្មវិធីនេះរួមមានទាំងធនធានដូចខាងក្រោម៖

ព័ត៌មានសង្ខេបអំពីកម្មវិធី P-EBT នៅរដ្ឋ Maine

ឯកសារយោងរហ័សអំពីសិទ្ធិទទួលបានកម្មវិធី P-EBT & Summer P-EBT នៅរដ្ឋ Maine

ប្រាំចំណុចដែលត្រូវដឹងអំពីកម្មវិធី P-EBT & Summer P-EBT នៅរដ្ឋ Maine

សំណួរដែលសួរញឹកញាប់

ព័ត៌មានសង្ខេបអំពីកម្មវិធី P-EBT នៅរដ្ឋ Maine

កម្មវិធី P-EBT & Summer P-EBT 101

- កម្មវិធី P-EBT និង Summer P-EBT ជួយក្រុមគ្រួសារឱ្យទិញម្ហូបអាហារដែលគ្រួសារលោកអ្នកចង់បានខណៈពេលសាលារៀនត្រូវបានបិទទ្វារ។
កម្មវិធីទាំងពីរនេះគឺជាកម្មវិធីស្រដៀងគ្នាដែលផ្តល់ជូនកុមារដែលរស់នៅក្នុងតំបន់ដែលមានសិទ្ធិទទួលបានអាយុក្រោមប្រាំមួយឆ្នាំ ប៉ុន្តែមានសិទ្ធិ និងលក្ខខណ្ឌចុះឈ្មោះខុសៗគ្នា (សូមមើលខាងក្រោម)។
- គ្រួសារដែលមានសិទ្ធិទទួលបានភាគច្រើននឹងទទួលបានកម្មវិធី P-EBT ដោយស្វ័យប្រវត្តិ រីឯគ្រួសារខ្លះទៀតនឹងត្រូវបំពេញពាក្យសុំអាហារសាលា និង/ឬចុះឈ្មោះចូលរួមកម្មវិធី SNAP
- កម្មវិធី P-EBT មិនប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់លោកអ្នកទេ។
- គ្រួសារដែលទទួលបានកម្មវិធី P-EBT និង Summer P-EBT នៅតែអាចទទួលបានអាហារនៅរដ្ឋរក្សាទុកឥតថ្លៃពីសាលារៀន និងទីតាំងសហគមន៍នានា។ កម្មវិធីអាហារនៅរដ្ឋរក្សាទុក និងកម្មវិធី P-EBT គឺជាកម្មវិធីដាច់ដោយឡែកពីគ្នា។
ដើម្បីរកកន្លែងញ៉ាំអាហារដោយឥតគិតថ្លៃនៅជិតលោកអ្នក លោកអ្នកអាច៖
 - ចូលមើលគេហទំព័រ www.fns.usda.gov/meals4kids
 - ផ្ញើសារស្នើសុំអាហាររដ្ឋរក្សាទុកទៅកាន់លេខ 97779
 - ទូរសព្ទទៅលេខ 1-866-348-6479
- ប្រសិនបើលោកអ្នកទទួលបានកម្មវិធី P-EBT និង/ឬ Summer P-EBT លោកអ្នកអាចមានសិទ្ធិទទួលបានកម្មវិធី SNAP។
 - ដើម្បីស្វែងយល់ថាតើលោកអ្នកមានសិទ្ធិទទួលបានដែរឬអត់ សូមប្រើម៉ាស៊ីនគិតលេខនេះ៖ <https://www.ptla.org/maine-food-supplement-estimators>។
 - ដាក់ពាក្យសុំកម្មវិធី SNAP តាមគេហទំព័រ៖ <https://apps1.web.maine.gov/benefits/account/login.html>

ឯកសារយោងរបស់អំពើសិទ្ធិទទួលបានកម្មវិធី P-EBT & Summer P-EBT នៅរដ្ឋ Maine

	កម្មវិធី P-EBT (ឆ្នាំសិក្សា 2020-2021)		កម្មវិធី SUMMER P-EBT	
	លក្ខខណ្ឌនៃសិទ្ធិទទួលបាន	របៀបចុះឈ្មោះ	លក្ខខណ្ឌនៃសិទ្ធិទទួលបាន	របៀបចុះឈ្មោះ
កុមារដែលរស់នៅក្នុងផ្ទះ	កូនរបស់លោកអ្នក៖ - ត្រូវតែចុះឈ្មោះក្នុងកម្មវិធី SNAP និង/ឬអាហារសាលាឥតគិតថ្លៃ ឬក្នុង តម្លៃទាបនៅសាលាដែលដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ ជាតិ ឬ - ត្រូវតែចុះឈ្មោះនៅក្នុងកម្មវិធីសាលា Community Eligibility Provision (CEP) ឬ Provision-2 ដែលផ្តល់ជូនអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ដោយឥតគិតថ្លៃជូនដល់សិស្សទាំងអស់ និង - ត្រូវតែមិនមានសិទ្ធិទទួលបានអាហារថ្ងៃត្រង់នៅក្នុងសាលារៀនយ៉ាងហោចណាស់ថ្ងៃខ្លះនៃខែនេះ សាលារបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ និង - ត្រូវតែបិទឬកំពុងដំណើរការដោយទទួលសិស្សមានចំនួនកំណត់យ៉ាងហោចណាស់ 5 ថ្ងៃជាប់ៗគ្នានៅកន្លែងខ្លះក្នុងឆ្នាំសិក្សា 2020-2021។	ការចុះឈ្មោះសម្រាប់កម្មវិធី P-EBT នៅឆ្នាំសិក្សា 20-21 ដែលបិទថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021។ សម្គាល់៖ ប្រសិនបើកូនរបស់លោកអ្នកបំពេញបានតាមលក្ខខណ្ឌនៃការទទួលបានសិទ្ធិ និង ត្រូវបានចុះឈ្មោះក្នុងខែចុងក្រោយរបស់សាលា ពួកគេ អាចមានសិទ្ធិទទួលបានកម្មវិធី Summer P-EBT។	កូនរបស់លោកអ្នក៖ - ត្រូវតែចុះឈ្មោះក្នុងកម្មវិធី SNAP និង/ឬអាហារសាលាឥតគិតថ្លៃ ឬក្នុង តម្លៃទាបនៅសាលាដែលដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ ឬ - ត្រូវតែចុះឈ្មោះនៅក្នុងកម្មវិធីសាលា Community Eligibility Provision (CEP) ឬ Provision-2 ដែលផ្តល់ជូនអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ដោយឥតគិតថ្លៃជូនដល់សិស្សទាំងអស់ និង - ត្រូវតែចុះឈ្មោះក្នុងខែចុងក្រោយរបស់សាលា សាលារបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ	បំពេញ និងដាក់ស្នើទម្រង់បែបបទស្នើសុំអាហារដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបត្រឹមថ្ងៃទី 31 ខែសីហាទៅកាន់សាលារបស់លោកអ្នក។
ក្មេងអាយុក្រោម 6 ឆ្នាំ	កូនរបស់លោកអ្នក៖ - ត្រូវមានអាយុក្រោម 6 ឆ្នាំ - ត្រូវតែទើបតែចុះឈ្មោះ ឬចុះឈ្មោះបច្ចុប្បន្ននៅក្នុងកម្មវិធី SNAP សាលានៅក្នុងខោនធីរបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ និង - ត្រូវតែបិទឬកំពុងដំណើរការដោយទទួលសិស្សមានចំនួនកំណត់យ៉ាងហោចណាស់ 5 ថ្ងៃជាប់ៗគ្នានៅទីកន្លែងខ្លះក្នុងឆ្នាំសិក្សា 2020-2021។	ចុះឈ្មោះក្នុងកម្មវិធី SNAP តាមរយៈបណ្តាញ <u>My Maine Connection</u> ឬ ឬដាក់ពាក្យសុំតាមទូរសព្ទដោយហៅទៅកាន់លេខ៖ 1-855-797-4357	កូនរបស់លោកអ្នក៖ - ត្រូវមានអាយុក្រោម 6 ឆ្នាំ - ត្រូវតែចុះឈ្មោះបច្ចុប្បន្ននៅក្នុងកម្មវិធី SNAP	ចុះឈ្មោះក្នុងកម្មវិធី SNAP តាមរយៈបណ្តាញ <u>My Maine Connection</u> ឬ ឬដាក់ពាក្យសុំតាមទូរសព្ទដោយហៅទៅកាន់លេខ៖ 1-855-797-4357

ប្រាំចំណុចដែលត្រូវដឹងអំពីកម្មវិធី P-EBT & Summer P-EBT នៅរដ្ឋ Maine

តើ P-EBT និង Summer P-EBT គឺជាកម្មវិធីអ្វី?

1

P-EBT គឺជាកម្មវិធីអាហារូបត្ថម្ភសហព័ន្ធថ្នី ដែលផ្តល់អត្ថប្រយោជន៍គ្រឿងឧបភោគបរិភោគបន្តិចបន្តួចសម្រាប់គ្រួសារដើម្បី ទិញអាហារ។ កម្មវិធី P-EBT ត្រូវបានផ្តល់ជូនជាលើកដំបូងនៅក្នុងឆ្នាំ 2020 សម្រាប់ក្រុមគ្រួសារដែលមានកុមារដល់អាយុចូលរៀន ហើយអត្ថប្រយោជន៍ត្រូវបានបន្តនៅឆ្នាំ 2021 ដើម្បីរាប់បញ្ចូលក្រុមគ្រួសារខ្លះដែលមានកូនតូចៗ (អាយុចាប់ពី 0-6 ឆ្នាំ) ផងដែរ។ អត្ថប្រយោជន៍ស្រដៀងគ្នានេះដែលមានឈ្មោះថា Summer P-EBT នឹងត្រូវចេញនៅខែកញ្ញាជូនកុមារដែលមានសិទ្ធិទទួលបានទាំងអស់នៅក្នុងរដ្ឋ Maine។

តើកម្មវិធី P-EBT និង Summer P-EBT ទទួលបានអត្ថប្រយោជន៍ប៉ុន្មាន?

2

កុមារដែលមានសិទ្ធិទទួលបានម្នាក់ៗទទួលបាន \$6.82 ក្នុងមួយថ្ងៃនៃថ្ងៃរៀនដែលក្នុងនោះការសិក្សាផ្ទាល់ត្រូវបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតជាសាកលក្នុងឆ្នាំសិក្សា 2020-2021។ អត្ថប្រយោជន៍សរុបនឹងខុសគ្នាជាមួយនឹងអត្ថប្រយោជន៍អតិបរមា ប្រហែល \$34 ក្នុងកុមារម្នាក់ក្នុងមួយសប្តាហ៍។ អត្ថប្រយោជន៍កម្មវិធី Summer P-EBT នឹងមានជាមធ្យម \$375 ក្នុងកុមារម្នាក់ សម្រាប់ការឈប់សម្រាកពេញលេញ ហើយនឹងត្រូវចេញនៅខែកញ្ញាឆ្នាំ 2021 យ៉ាងប្រតិកម្ម។

តើអ្នកណាខ្លះមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី P-EBT & Summer P-EBT?

3

កម្មវិធី P-EBT គឺសម្រាប់ សិស្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់អាហារសាលាឥតគិតថ្លៃ ឬក្នុងតម្លៃទាប រួមទាំងសិស្សទាំងអស់ដែលចូលរៀននៅសាលាដោយប្រើប្រាស់ប្រព័ន្ធជាមួយកម្មវិធី Community Eligibility Provision (CEP) ដើម្បីផ្តល់ជូនអាហារសាលាឥតគិតថ្លៃជាសាកល។ សិស្សក៏ត្រូវតែនៅក្នុងសាលាដែលមានរបៀបសិក្សាភាគច្រើនធ្វើឡើងតាមបែបប្រព័ន្ធអនឡាញ ឬកម្មវិធីសិក្សាតាមបែបកូនកាត់ ដោយសារតែការបិទសាលារៀនដែលទាក់ទងនឹងជំងឺរាតត្បាតជាសាកល ឬការផ្លាស់ប្តូរកាលវិភាគ។ នៅក្នុងឆ្នាំសិក្សា 2020-2021 កុមារភាគច្រើនដែលមានអាយុក្រោមប្រាំមួយឆ្នាំ នៅក្នុងក្រុមគ្រួសារដែលចូលរួមក្នុងកម្មវិធី SNAP/អាហារបំប៉ន ក៏មានសិទ្ធិទទួលបានអត្ថប្រយោជន៍កម្មវិធី P-EBT ផងដែរ ប្រសិនបើសាលារៀននៅក្បែរនោះសិក្សាតាមបែបប្រព័ន្ធអនឡាញ ឬតាមបែបកូនកាត់។ កុមារទាំងអស់ដែលមានអាយុក្រោមប្រាំមួយឆ្នាំចុះឈ្មោះនៅក្នុងកម្មវិធី SNAP និងសិស្សដែលដល់អាយុចូលរៀនដែលបានចុះឈ្មោះក្នុងកម្មវិធីអាហារសាលាដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបក៏អាចមានសិទ្ធិទទួលបានកម្មវិធី Summer P-EBT ផងដែរ។

តើគ្រួសារទទួលបានអត្ថប្រយោជន៍នៃកម្មវិធី P-EBT និង Summer P-EBT យ៉ាងដូចម្តេច?

4

កុមារមានសិទ្ធិទទួលបានភាគច្រើន ទទួលបានអត្ថប្រយោជន៍នៃកម្មវិធី P-EBTដោយស្វ័យប្រវត្តិ។ សិស្សត្រូវតែចុះឈ្មោះក្នុងកម្មវិធីអាហារសាលាឥតគិតថ្លៃ និងក្នុងតម្លៃទាប និង/ឬបានចុះឈ្មោះក្នុងកម្មវិធី SNAP។ កុមារតូចៗមានសិទ្ធិទទួលបាន ប្រសិនបើពួកគេនៅក្នុងគ្រួសារដែលមានកម្មវិធី SNAP។ ផ្ញើសារដោយសរសេរអក្សរ “អាហារ” ទៅកាន់លេខ 74544 ដើម្បីដឹងថាតើលោកអ្នកអាចមានសិទ្ធិទទួលបានកម្មវិធី SNAP ដែរឬអត់។

តើគ្រួសារត្រូវដាក់ពាក្យសុំអត្ថប្រយោជន៍នៃកម្មវិធី P-EBT និង Summer P-EBT ដែរឬទេ?

5

ខណៈពេលដែលអត្ថប្រយោជន៍ P-EBT ត្រូវបានផ្តល់ដោយស្វ័យប្រវត្តិជូនកុមារភាគច្រើនដែលមានសិទ្ធិទទួលបាន វាជាការសំខាន់សម្រាប់ក្រុមគ្រួសារដែលមានកូនដល់អាយុចូលរៀន បំពេញពាក្យសុំអត្ថប្រយោជន៍អាហាររបស់សាលា សម្រាប់ឆ្នាំសិក្សាថ្មីមួយៗ និងដើម្បី ឲ្យប្រាកដថាសាលាមានអាសយដ្ឋានផ្ញើសំបុត្រត្រឹមត្រូវ។

ដើម្បីស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ: [FeedKids.me](https://www.feedkids.me)

សំណួរដែលសួរញឹកញាប់

តើកម្មវិធី P-EBT និងរដូវក្ដៅ Summer P-EBT មានអត្ថប្រយោជន៍អាហារអ្វីខ្លះ?

កម្មវិធីផ្ទេរអត្ថប្រយោជន៍តាមប្រព័ន្ធអេឡិចត្រូនិកដោយសារជំងឺរាតត្បាតជាសកល (P-EBT) និងកម្មវិធី Summer P-EBT ផ្តល់អត្ថប្រយោជន៍ដល់សិស្សដែលមានសិទ្ធិទទួលបានអាហារសាលាដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប។ កម្មវិធី P-EBT និង Summer P-EBT គឺជាកម្មវិធីផ្តល់អត្ថប្រយោជន៍អាហារជាបណ្តោះអាសន្នដែលដំណើរការក្នុងអំឡុងពេលផ្ទុះជំងឺ COVID-19 រាតត្បាតជាសកលសម្រាប់រយៈពេលច្រើនថ្ងៃដែលអគ្គនាយកដ្ឋានសិក្សាត្រូវបានបិទទ្វារ។

កម្មវិធី P-EBT ក៏មានផងដែរ ចំពោះកុមារតូចៗមួយចំនួន ដែលបានចុះឈ្មោះក្នុងកម្មវិធី SNAP និងរស់នៅក្នុងខោនធីដែលមានសាលារៀនយ៉ាងតិចមួយខ្នងដែលដំណើរការកម្មវិធីសិក្សាតាមបែបកូនកាត់ ឬកម្មវិធីសិក្សាតាមបែបប្រព័ន្ធអនឡាញទាំងស្រុង។ កម្មវិធី Summer P-EBT នឹងត្រូវផ្តល់ជូនដល់កុមារទាំងអស់ដែលមានអាយុក្រោម 6 ឆ្នាំដែលបានចុះឈ្មោះក្នុងកម្មវិធី SNAP។

	កម្មវិធី P-EBT (ឆ្នាំសិក្សា 2020-2021)		កម្មវិធី SUMMER P-EBT	
	លក្ខខណ្ឌនៃសិទ្ធិទទួលបាន	របៀបចុះឈ្មោះ	លក្ខខណ្ឌនៃសិទ្ធិទទួលបាន	របៀបចុះឈ្មោះ
កុមារដែលរស់នៅក្នុងស្ថានភាព	កូនរបស់លោកអ្នក៖ - ត្រូវតែចុះឈ្មោះក្នុងកម្មវិធី SNAP និង/ឬអាហារសាលាឥតគិតថ្លៃ ឬក្នុងតម្លៃទាបនៅសាលាដែលដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ ឬ - ត្រូវតែចុះឈ្មោះនៅក្នុងកម្មវិធីសាលា Community Eligibility Provision (CEP) ឬ Provision-2 ដែលផ្តល់ជូនអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ដោយឥតគិតថ្លៃជូនដល់សិស្សទាំងអស់ និង - ត្រូវតែមិនមានសិទ្ធិទទួលបានអាហារថ្ងៃត្រង់នៅក្នុងសាលារៀនយ៉ាងហោចណាស់ថ្ងៃខ្លះនៃខែនេះ សាលារបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ និង - ត្រូវតែបិទឬកំពុងដំណើរការដោយទទួលសិស្សមានចំនួនកំណត់យ៉ាងហោចណាស់ 5 ថ្ងៃជាប់ៗគ្នានៅកន្លែងខ្លះក្នុងឆ្នាំសិក្សា 2020-2021។	ការចុះឈ្មោះសម្រាប់កម្មវិធី P-EBT នៅឆ្នាំសិក្សា 20-21 ដែលបិទថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2021។ សម្គាល់៖ ប្រសិនបើកូនរបស់លោកអ្នកបំពេញបានតាមលក្ខខណ្ឌនៃការទទួលបានសិទ្ធិ និងត្រូវបានចុះឈ្មោះក្នុងខែចុងក្រោយរបស់ទ្វារពួកគេ អាចមានសិទ្ធិទទួលបានកម្មវិធី Summer P-EBT។	កូនរបស់លោកអ្នក៖ - ត្រូវតែចុះឈ្មោះក្នុងកម្មវិធី SNAP និង/ឬអាហារសាលាឥតគិតថ្លៃ ឬក្នុងតម្លៃទាបនៅសាលាដែលដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ ឬ - ត្រូវតែចុះឈ្មោះនៅក្នុងកម្មវិធីសាលា Community Eligibility Provision (CEP) ឬ Provision-2 ដែលផ្តល់ជូនអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ដោយឥតគិតថ្លៃជូនដល់សិស្សទាំងអស់ និង - ត្រូវតែចុះឈ្មោះក្នុងខែចុងក្រោយរបស់សាលា សាលារបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ និង	បំពេញនិងដាក់ស្នើទម្រង់បែបបទស្នើសុំអាហារដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបត្រឹមថ្ងៃទី 31 ខែសីហាទៅកាន់សាលារបស់លោកអ្នក
ក្មេងអាយុក្រោម 6 ឆ្នាំ	កូនរបស់លោកអ្នក៖ - ត្រូវមានអាយុក្រោម 6 ឆ្នាំ - ត្រូវតែទើបតែចុះឈ្មោះឬចុះឈ្មោះបច្ចុប្បន្ននៅក្នុងកម្មវិធី SNAP សាលានៅក្នុងខោនធីរបស់លោកអ្នក៖ - ត្រូវតែដំណើរការកម្មវិធីអាហារថ្ងៃត្រង់ថ្នាក់ជាតិ និង - ត្រូវតែបិទឬកំពុងដំណើរការដោយទទួលសិស្សមានចំនួនកំណត់យ៉ាងហោចណាស់ 5 ថ្ងៃជាប់ៗគ្នានៅកន្លែងខ្លះក្នុងឆ្នាំសិក្សា 2020-2021។	ចុះឈ្មោះក្នុងកម្មវិធី SNAP តាមរយៈបណ្តាញ My Maine Connection ឬ ឬដាក់ពាក្យសុំតាមទូរសព្ទដោយហៅទៅកាន់លេខ៖ 1-855-797-4357	កូនរបស់លោកអ្នក៖ - ត្រូវមានអាយុក្រោម 6 ឆ្នាំ - ត្រូវតែចុះឈ្មោះបច្ចុប្បន្ននៅក្នុងកម្មវិធី SNAP	ចុះឈ្មោះក្នុងកម្មវិធី SNAP តាមរយៈបណ្តាញ My Maine Connection ឬ ឬដាក់ពាក្យសុំតាមទូរសព្ទដោយហៅទៅកាន់លេខ៖ 1-855-797-4357

តើអ្នកណាខ្លះមានសិទ្ធិទទួលបានអត្ថប្រយោជន៍នៃកម្មវិធី P-EBT និង Summer P-EBT?

ទាំងកុមារ/សិស្ស និងសាលាមូលដ្ឋានត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ដើម្បីមានសិទ្ធិទទួលបានកម្មវិធី P-EBT៖ កុមារដែលបានសិក្សានៅតាមផ្ទះមិនមានសិទ្ធិទទួលបានកម្មវិធី P-EBT ទេ។

តើកម្មវិធី P-EBT និង Summer P-EBT មានអត្ថប្រយោជន៍អាហារចំនួនប៉ុន្មាន?

អត្ថប្រយោជន៍នៃកម្មវិធី P-EBT នឹងត្រូវបានចេញដោយផ្អែកលើទិន្នន័យចុះឈ្មោះចូលរៀននៅសាលា និងកម្មវិធីសិក្សាដែលលេចធ្លោ។

ចំនួនអត្ថប្រយោជន៍អាចនឹងផ្លាស់ប្តូរពីមួយខែទៅមួយខែអាស្រ័យលើកម្មវិធីសិក្សារបស់សាលាក្នុងមួយខែ។

- សិក្សាពីចម្ងាយទាំងស្រុង -- សិស្សដែលមានសិទ្ធិទទួលបានដែលស្ថិតនៅក្នុងសាលាដែលសិស្សភាគច្រើនសិក្សាពីចម្ងាយទាំងស្រុងសម្រាប់ខែនេះនឹងទទួលបានប្រាក់ \$119.35 ក្នុងមួយខែសម្រាប់ខែកញ្ញាឆ្នាំ 2020 ដល់ខែមិថុនាឆ្នាំ 2021។
- សិក្សាតាមបែបកូនកាត់ -- សិស្សដែលមានសិទ្ធិទទួលបានដែលស្ថិតនៅក្នុងសាលារៀនដែលសិស្សភាគច្រើនកំពុងដំណើរការកម្មវិធីសិក្សាតាមបែបកូនកាត់នឹងទទួលបានប្រាក់ \$59.68 ក្នុងមួយខែសម្រាប់ខែកញ្ញាឆ្នាំ 2020 រហូតដល់ខែមិថុនាឆ្នាំ 2021។

កុមារដែលមានសិទ្ធិទទួលបានក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពេញមួយខែរដូវក្តៅដែលនឹងត្រូវបានផ្តល់នៅខែកញ្ញាផងដែរ។ កុមារដែលមានសិទ្ធិទទួលបាននឹងទទួលបានប្រាក់រហូតដល់ \$375 សម្រាប់ខែរដូវក្តៅ។

តើអត្ថប្រយោជន៍នៃកម្មវិធី P-EBT និង Summer P-EBT នឹងចេញនៅពេលណា?

អត្ថប្រយោជន៍នឹងត្រូវបានចេញសម្រាប់ឆ្នាំសិក្សា 2020 – 2021 ជាការទូទាត់ចំនួនបីដំណាក់កាលដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ 2021។ ការទូទាត់លើកទីពីរនឹងធ្វើឡើងមួយខែបន្ទាប់ពីការទូទាត់លើកទីមួយ ហើយការទូទាត់លើកទីបីនឹងធ្វើឡើងមួយខែបន្ទាប់ពីពេលនោះ។

អត្ថប្រយោជន៍នៃកម្មវិធី Summer P-EBT នឹងចេញនៅចុងខែកញ្ញាឆ្នាំ 2021 ហើយនឹងមានអានុភាពប្រតិបត្តិកម្មនៅខែកក្កដា និងសីហា។

តើអត្ថប្រយោជន៍ P-EBT ត្រូវបានចេញយ៉ាងដូចម្តេច? តើខ្ញុំត្រូវការដាក់ពាក្យសុំទេ?

ប្រសិនបើកូនដែលមានសិទ្ធិទទួលបានរបស់លោកអ្នកបានចុះឈ្មោះរួចហើយនៅក្នុងកម្មវិធី SNAP:

- គ្រួសាររបស់លោកអ្នកនឹងទទួលបានកម្មវិធី P-EBT ដោយស្វ័យប្រវត្តិនៅលើកាត Pine Tree របស់លោកអ្នក ប្រសិនបើបានចុះឈ្មោះក្នុងកម្មវិធី SNAP នៅខែកុម្ភៈ ឆ្នាំ 2021 ឬនៅពេលក្រោយ។
- ក្រុមគ្រួសារគួរតែបន្តកាន់កាប់កាត P-EBT របស់ពួកគេ ពីព្រោះអត្ថប្រយោជន៍នាពេលអនាគតអាចបញ្ចូលទៅក្នុងកាតតែមួយ។

ប្រសិនបើកូនរបស់លោកអ្នកដែលរស់នៅចម្ងាយ និងមានសិទ្ធិទទួលបានត្រូវបានចុះឈ្មោះក្នុងកម្មវិធីអាហារសាលាឥតគិតថ្លៃ ឬក្នុងតម្លៃទាបរួចហើយ ហើយអាសយដ្ឋានរបស់អ្នកត្រូវបានធ្វើបច្ចុប្បន្នភាព:

- គ្រួសាររបស់លោកអ្នកនឹងទទួលបានកម្មវិធី P-EBT ដោយស្វ័យប្រវត្តិ។
- កុមារម្នាក់ៗនឹងទទួលបានកាតផ្ទាល់ខ្លួនរបស់ពួកគេ។
- កាតនឹងផ្ញើមកក្នុងស្រោមសំបុត្រដែលមិនបានដាក់សញ្ញាសម្គាល់ ដូច្នេះសូមរកមើល។
- ក្រុមគ្រួសារគួរតែបន្តកាន់កាប់កាត P-EBT របស់ពួកគេ ពីព្រោះអត្ថប្រយោជន៍នាពេលអនាគតអាចបញ្ចូលទៅក្នុងកាតតែមួយ។

ប្រសិនបើលោកអ្នកប្តូរទីលំនៅថ្មីៗនេះ និង/ឬអាសយដ្ឋានរបស់លោកអ្នកមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយផ្នែករដ្ឋបាលសាលាទេ កាត់របស់លោកអ្នកអាចត្រូវបានផ្ញើទៅសាលារៀនរបស់កូនលោកអ្នក។

នៅពេលខ្ញុំទទួលបានកាត P-EBT របស់កូនខ្ញុំ តើខ្ញុំត្រូវការបើកដំណើរការវាឬទេ?

ត្រូវតែបើក លោកអ្នកនឹងត្រូវបើកដំណើរការកាត P-EBT ដោយហៅទៅលេខទូរសព្ទដែលមាននៅលើកាត។ លោកអ្នកនឹងជ្រើសរើសលេខកូដ PIN ដូចជាកាតឥណទាន ឬកាតធនាគារ។ នៅពេលលោកអ្នកទៅទិញភ្នំរ៉ាន់ លោកអ្នកនឹងប្រើលេខកូដ PIN នេះដើម្បីប្រើកាត។

នៅពេលដែលលោកអ្នកទទួលបានសព្វដើម្បីបើកដំណើរការកាតនោះ វានឹងស្នើសុំថ្ងៃខែឆ្នាំកំណើតកូនរបស់លោកអ្នក និងលេខប្អូនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គមរបស់ពួកគេ។

ប្រសិនបើកូនរបស់លោកអ្នកមិនមានលេខសន្តិសុខសង្គម ឬប្រសិនបើសាលារៀនរបស់លោកអ្នកមិនបានផ្តល់លេខសន្តិសុខសង្គមរបស់សិស្ស សូមបញ្ចូល 9999 ជំនួសវិញ។

តើការទទួលបានអត្ថប្រយោជន៍នេះនឹងរាប់បញ្ចូលក្នុងការធ្វើតេស្តបន្តកសាធារណៈដែរឬទេ?

តើស្ថានភាពអន្តោប្រវេសន៍មានសារៈសំខាន់ដែរឬទេ?

អត់ទេ។ កម្មវិធី P-EBT នឹងមិនរាប់បញ្ចូលក្នុងការធ្វើតេស្តបន្តកសាធារណៈទេ។ រាល់សិស្សដែលមានសិទ្ធិទទួលបានគឺមានសិទ្ធិទទួលបានកម្មវិធី P-EBT ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍។ សូមចូលមើលគេហទំព័រ

[ProtectingImmigrantFamilies.Org](https://www.fns.usda.gov/protectingimmigrantfamilies) សម្រាប់ព័ត៌មានអំពីអត្ថប្រយោជន៍សាធារណៈអ្វីខ្លះដែលជះឥទ្ធិពលដល់ការធ្វើតេស្តបន្តកសាធារណៈ។

ខ្ញុំបានទៅយកអាហារនៅសាលាក្នុងតំបន់របស់ខ្ញុំ។ តើខ្ញុំនៅតែអាចទទួលបានកម្មវិធី P-EBT ដែរឬទេ?

នៅតែទទួលបាន កុមារ និងក្មេងជំទង់ដែលទទួលបានកម្មវិធី P-EBT ក៏

អាចទទួលបានអាហារគិតថ្លៃពីសាលារៀន និងទីតាំងសហគមន៍នានាផងដែរ –

រាជាកម្មវិធីដាច់ដោយឡែកពីគ្នា។ ដើម្បីរកកន្លែងញ៉ាំងអាហាររដូវក្តៅនៅក្បែរលោកអ្នក សូមចូលមើលគេហទំព័រ

<https://www.fns.usda.gov/meals4kids> ឬផ្ញើសារដោយសរសេរអក្សរអាហាររដូវក្តៅទៅកាន់ 97779 ឬទូរសព្ទនៅលេខ 1-866-348-6479។

ក្នុងឆ្នាំសិក្សា 2019-2020 ខ្ញុំបានទទួលអត្ថប្រយោជន៍នៃកម្មវិធី P-EBT។ តើអត្ថប្រយោជន៍សម្រាប់ឆ្នាំសិក្សា 2020-2021 នឹងត្រូវបានបញ្ចូលទៅក្នុងកាត P-EBT តែមួយដែរឬទេ?

ប្រសិនបើគ្រួសាររបស់លោកអ្នកត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធី SNAP នៅខែកុម្ភៈ ឆ្នាំ 2021 ឬនៅពេលក្រោយ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍នៃកម្មវិធី P-EBT នៅលើកាត Pine Tree របស់លោកអ្នក។

ប្រសិនបើគ្រួសាររបស់លោកអ្នកត្រូវបានចុះឈ្មោះនៅក្នុងកម្មវិធី SNAP មុនខែកុម្ភៈ ឆ្នាំ 2021

លោកអ្នកនឹងទទួលបានកាត P-EBT ថ្មីសម្រាប់កូនម្នាក់ៗដែលមានសិទ្ធិទទួលបាន

និងមានឈ្មោះកូននៅលើកាតនេះ។ រាល់ខែ អត្ថប្រយោជន៍នឹងត្រូវបានបញ្ចូលទៅក្នុងកាតនោះដោយស្វ័យប្រវត្តិ ដរាបណាកាត P-EBT នៅតែដំណើរការ។

ក្នុងឆ្នាំសិក្សា 2020-2021 ខ្ញុំបានទទួលអត្ថប្រយោជន៍នៃកម្មវិធី P-EBT។ តើអត្ថប្រយោជន៍សម្រាប់កម្មវិធី Summer P-EBT នឹងត្រូវបានបញ្ចូលទៅក្នុងកាត P-EBT តែមួយដែរឬទេ?

មែនហើយ អត្ថប្រយោជន៍នឹងត្រូវបានបញ្ចូលទៅក្នុងកាតនោះដោយស្វ័យប្រវត្តិ ដរាបណាកាត P-EBT និង Summer P-EBT នៅតែដំណើរការ។

កូនរបស់ខ្ញុំទទួលបានកម្មវិធី P-EBT ក្នុងអំឡុងឆ្នាំ 2019-2020 និង/ឬឆ្នាំសិក្សា 2020-2021

ហើយយើងមិនទាន់បានប្រើអត្ថប្រយោជន៍ទាំងអស់របស់យើងនៅឡើយទេ។

តើអត្ថប្រយោជន៍ទាំងនេះនឹងផុតកំណត់ដែរទេ?

អត្ថប្រយោជន៍នៃកម្មវិធី P-EBT ផុតកំណត់ 274 ថ្ងៃបន្ទាប់ពីអត្ថប្រយោជន៍ទាំងនេះត្រូវបានបញ្ចូលទៅក្នុងកាត P-EBT ឬកាត Pinetree របស់លោកអ្នក។

តើខ្ញុំអាចដឹងដោយរបៀបណាប្រសិនបើគ្រួសាររបស់ខ្ញុំមានសិទ្ធិទទួលបានកម្មវិធី SNAP?

លោកអ្នកអាចប្រើម៉ាស៊ីនគណនាអត្ថប្រយោជន៍តាមប្រព័ន្ធអនឡាញនេះ ដើម្បីកំណត់សិទ្ធិទទួលបាន៖

<https://www.ptla.org/maine-food-supplement-estimators>។

លោកអ្នកក៏អាចផ្ញើសារជាអក្សរ FOOD ទៅកាន់លេខ 74544 ដើម្បីបញ្ចប់ការត្រួតពិនិត្យហ័សសម្រាប់កម្មវិធី SNAP។

សូមអញ្ជើញទៅកាន់ [ការិយាល័យឯករាជ្យភាពគ្រួសារ](#) ដើម្បីស្វែងយល់បន្ថែម។

ខ្ញុំមិនបានទទួលកាត P-EBT តាមសំបុត្រទេ។ តើខ្ញុំត្រូវទាក់ទងអ្នកណា?

ប្រសិនបើលោកអ្នកមិនទាន់បានទទួលកាត P-EBT របស់លោកអ្នកទេ សូមចូលទៅកាន់គេហទំព័រ

<https://www.pinetreecard.com/meebtclient/#> ហើយរាយការណ៍អំពីការបាត់កាត។

ដោយសារតែការពន្យារពេលផ្ញើតាមប្រៃសណីយ៍ កាត EBT និង P-EBT ត្រូវចំណាយពេល 10-14

ថ្ងៃដើម្បីផ្ញើមកដល់តាមសំបុត្រ។

លោកអ្នកក៏អាចពិចារណាឆែកជាមួយសាលារៀនរបស់កូនលោកអ្នក ដើម្បីមើល

ថាតើកាតត្រូវបានផ្ញើដល់ទីនោះហើយឬនៅ។

ប្រសិនបើកូនរបស់ខ្ញុំទទួលបានកម្មវិធី P-EBT តើខ្ញុំនៅតែអាចទទួលបានអត្ថ

ប្រយោជន៍ពីទីតាំងចែកអាហារដែរឬទេ?

នៅតែអាចទទួលបាន ការចូលរួមរបស់លោកអ្នកនៅក្នុងកម្មវិធីរបស់រដ្ឋាភិបាល

មិនប៉ះពាល់ដល់សមត្ថភាពរបស់លោកអ្នកក្នុងការទទួលបានអាហារពីទីតាំងចែកអាហារទេ។

សូមចូលមើលគេហទំព័រ <https://www.gsfb.org/get-help/> ឬ ទំនាក់ទំនងទៅលេខ 211

សម្រាប់ព័ត៌មានអំពីទីតាំងចែកអាហារនៅក្នុងតំបន់របស់លោកអ្នក។

តើខ្ញុំអាចប្តូរអត្ថប្រយោជន៍នៃកម្មវិធី P-EBT នៅទីណា?

អត្ថប្រយោជន៍នៃកម្មវិធី P-EBT ត្រូវបានផ្តល់ជូននៅលើកាតដែលអាចប្រើប្រាស់បានដូចជាកាតឥណទានជាដើម

ដើម្បីទិញអាហារនៅហាងលក់គ្រឿងភោគបរិភោគដែលមានការអនុញ្ញាតឱ្យប្រើប្រាស់កាត SNAP/Pine Tree។

ហាងលក់គ្រឿងឧបភោគបរិភោគភាគច្រើននៅក្នុងរដ្ឋ Maine ទទួលយកកាតនេះ។ អត្ថប្រយោជន៍នៃកម្មវិធី

SNAP និង P-EBT អាចត្រូវបានប្រើប្រាស់សម្រាប់ទិញតាមប្រព័ន្ធអនឡាញនៅហាង [Amazon](#) និង [Amazon](#)

[Fresh](#) និង [Walmart](#) សម្រាប់ដឹកជញ្ជូន ឬទៅយកទំនិញនៅតាមចិញ្ចើមផ្ទះ។

ខ្ញុំគិតថា កូនរបស់ខ្ញុំមានសិទ្ធិទទួលបានអាហារឥតគិតថ្លៃ ឬក្នុងតម្លៃទាប ប៉ុន្តែយើងមិនបានចុះឈ្មោះទេ។

តើខ្ញុំនៅតែអាចទទួលបានកម្មវិធី P-EBT ដែរឬទេ?

ទេ ការចុះឈ្មោះក្នុងកម្មវិធី P-EBT សម្រាប់ឆ្នាំសិក្សា 2020-2021 បានបញ្ចប់ហើយ។ ទោះយ៉ាងណាក៏ដោយ

លោកអ្នកអាចមានសិទ្ធិទទួលបានកម្មវិធី Summer P-EBT ប៉ុន្តែ

កូនរបស់លោកអ្នកត្រូវតែចុះឈ្មោះចូលរៀននៅខែចុងក្រោយដែលសាលាបើកទ្វារ ហើយលោកអ្នក

ត្រូវដាក់ពាក្យសុំអាហារឥតគិតថ្លៃ ឬក្នុងតម្លៃទាប ជាមួយសាលារបស់កូនលោកអ្នក។

ទាក់ទងមណ្ឌលសាលារបស់លោកអ្នកដើម្បីដាក់ពាក្យសុំ។ ពាក្យសុំអាហារសាលាក៏អាចទាញយកបាននៅទីនេះ៖

<https://www.maine.gov/doe/schools/nutrition/studenteligibility>

តើធ្វើដូចម្តេចទើបខ្ញុំដឹងថាកូនខ្ញុំមានសិទ្ធិទទួលបានអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាប?

តារាងខាងក្រោមបង្ហាញពីគោលការណ៍ណែនាំស្តីពីប្រាក់ចំណូលសម្រាប់ទទួលបានអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ


និងក្នុងតម្លៃទាប។ លោកអ្នកនឹងមានសិទ្ធិទទួលបានកម្មវិធី P-EBT ទោះបីជាលោកអ្នកបានទទួលអាហារ

ឥតគិតថ្លៃ ឬក្នុងតម្លៃទាបក៏ដោយ។ សូមចូលមើលគេហទំព័រ <https://www.isbe.net/Documents/IEG-21.pdf>

សម្រាប់ព័ត៌មានបន្ថែម។

1 ខែកក្កដា ឆ្នាំ 2020											
អាហារឥតគិតថ្លៃ 130% គោល ការណ៍ណែនាំពីភាពត្រឹមត្រូវរបស់សហព័ន្ធ						អាហារបញ្ចុះ តម្លៃ 185% គោល ការណ៍ណែនាំពីភាពត្រឹមត្រូវរបស់សហព័ន្ធ					
ទំហំ គ្រួសារ	ប្រចាំឆ្នាំ	រាល់ខែ	ពីរដង ក្នុងមួយ ខែ	រៀងរាល់ ពីរសប្តា ម្ភង	រាល់ សប្តាហ៍	ទំហំ គ្រួសារ	ប្រចាំឆ្នាំ	រាល់ខែ	ពីរដង ក្នុងមួយ ខែ	រៀងរាល់ ពីរសប្តា ម្ភង	រាល់ សប្តាហ៍
1	16,588	1,383	692	638	319	1	23,606	1,968	984	908	454
2	22,412	1,868	934	862	431	2	31,894	2,658	1,329	1,227	614
3	28,236	2,353	1,177	1,086	543	3	40,182	3,349	1,675	1,546	773
4	34,060	2,839	1,420	1,310	655	4	48,470	4,040	2,020	1,865	933
5	39,884	3,324	1,662	1,534	767	5	56,758	4,730	2,365	2,183	1,092
6	45,708	3,809	1,905	1,758	879	6	65,046	5,421	2,711	2,502	1,251
7	51,532	4,295	2,148	1,982	991	7	73,334	6,112	3,056	2,821	1,411
8	57,356	4,780	2,390	2,206	1,103	8	81,622	6,802	3,401	3,140	1,570
សម្រាប់សមាជិកគ្រួសារបន្ថែម ម្នាក់ ៗ សូមបន្ថែម	5,824	486	243	224	112	សម្រាប់សមាជិកគ្រួសារបន្ថែម ម្នាក់ ៗ សូមបន្ថែម	8,288	691	346	319	160

តើការបង់ប្រាក់នឹងមានរូបរាងយ៉ាងណាដែរ?
 ភាគនឹងផ្ញើមកក្នុងស្រោមសំបុត្រដែលមិនបានដាក់សញ្ញាសម្គាល់ ដូច្នេះសូមរកមើល។



←
 នេះគឺជារូបរាងរបស់កាតលោកអ្នកនៅ
 ពេលវាផ្ញើមកតាមសំបុត្រ!

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី P-EBT សូមអញ្ជើញទៅកាន់ [ការិយាល័យឯករាជ្យភាពគ្រួសារ](#)
 ឬពិនិត្យមើលទៀងវីធីនូវសំណួរដែលសួរព្រឹកញាប់អំពីកម្មវិធី P-EBT នៅលើគេហទំព័រ [feedkids.me](#)